

លទ្ធភាពទទួលបាន / ទំព័រជំនួយ

Governor's Interagency Council on Health Disparities

(ក្រុមប្រឹក្សាអន្តរភ្នាក់ងាររបស់អភិបាលរដ្ឋទទួលបន្ទុកផ្នែកវិសមភាពសុខភាព ឬហៅកាត់ "ក្រុមប្រឹក្សា")

ប្តេជ្ញាធានាថាអ្នកគ្រប់គ្នាអាចទទួលបានព័ត៌មានដែលយើងចែកចាយ។

ក្រុមប្រឹក្សានេះផ្តល់សេវាកម្មផ្នែកភាសាដោយឥតគិតថ្លៃ ដូចជាអ្នកបកប្រែជាសំណេរ

និងអ្នកបកប្រែផ្ទាល់មាត់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់

ដើម្បីធានាថាបុគ្គលមានចំណេះដឹងផ្នែកភាសាអង់គ្លេសតិចតួចអាចធ្វើសកម្មភាពបានប្រកបដោយអត្ថន័យ។

ក្រុមប្រឹក្សានេះក៏ផ្តល់ជំនួយ និងសេវាកម្មឥតគិតថ្លៃផងដែរ ដូចជាអ្នកបកប្រែភាសាសញ្ញាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់

ការដាក់អក្សរធំ និងព័ត៌មានជាសំណេរក្នុងទម្រង់ផ្សេងទៀត (អក្សរធំៗ សំឡេង ទម្រង់អេឡិចត្រូនិកដែលអាចប្រើបាន

ឬទម្រង់ផ្សេងទៀត។ល។) ដើម្បីធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមនុស្សមានពិការភាព។

ប្រសិនបើអ្នកចង់បានខ្លឹមសារណាមួយក្នុងគេហទំព័រនេះជាទម្រង់ ឬភាសាផ្សេងទៀត សូមផ្ញើអ៊ីមែលទៅ

healthequity@sboh.wa.gov។ ដើម្បីឱ្យយើងអាចឆ្លើយតបក្នុងវិធីដែលមានប្រយោជន៍បំផុតសម្រាប់អ្នក សូមបញ្ជាក់៖

- លក្ខណៈនៃតម្រូវការរបស់អ្នក
- ទម្រង់ (ទម្រង់អេឡិចត្រូនិក អក្សរធំៗ។ល។) ឬភាសាដែលអ្នកចង់ប្រើ
- អាសយដ្ឋានគេហទំព័រនៃខ្លឹមសារដែលបានស្នើ (បើស្គាល់)
- ព័ត៌មានទំនាក់ទំនងរបស់អ្នក ដើម្បីឱ្យយើងអាចទាក់ទងទៅអ្នកបាន ប្រសិនបើត្រូវការព័ត៌មានបន្ថែម។

Governor's Interagency Council on Health Disparities អនុលោមតាមច្បាប់សិទ្ធិពលរដ្ឋស្តីពីការមិនរើសអើងរបស់រដ្ឋ

និងសហព័ន្ធដែលពាក់ព័ន្ធ។ យើងមិនរើសអើង ឬមិនរាប់បញ្ចូលមនុស្សដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ លិទ្ធិ

ដើមកំណើត ស្ថានភាពអន្តោប្រវេសន៍ឬពលរដ្ឋ អាយុ ពិការភាព ភេទ ការបង្ហាញអំពីភេទនិងអត្តសញ្ញាណ និន្នាការផ្លូវភេទ

ស្ថានភាពរៀបការ ស្ថានភាពគ្រួសារ សាសនា ស្ថានភាពយោធាឬអតីតយុទ្ធជនដែលត្រូវបានដកចេញដោយការគោរព

ឬការប្រើប្រាស់ផ្លូវដែលត្រូវបានបង្កាត់ ឬសត្វជំនួយដោយមនុស្សដែលមានពិការភាពឡើយ។

***** ព័ត៌មានបន្ថែមមានក្នុងទំព័រ [សេចក្តីជូនដំណឹងអំពីការមិនរើសអើងរបស់យើង](#)។

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែម ឬមានសំណួរពាក់ព័ន្ធនឹង Americans with Disabilities Act (ADA,

ច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព) សូមចូលមើល ADA.gov (ជាភាសាអង់គ្លេស)

ឬទាក់ទងទៅខ្សែទូរស័ព្ទព័ត៌មានរបស់ U.S. Department of Justice ([ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក](#)) (ជាភាសាអង់គ្លេស ខ្សែទូរស័ព្ទនេះមានព័ត៌មានជាភាសាអេស្ប៉ាញ)។

- 800-514-0301 (សំឡេង)
- 1-833-610-1264 (TTY)

ខ្សែទូរស័ព្ទព័ត៌មានអំពី ADA បើកដំណើរការពីថ្ងៃចន្ទដល់ថ្ងៃពុធ និងនៅថ្ងៃសុក្រពីម៉ោង 9:30 ព្រឹក – 12:00 ថ្ងៃត្រង់ និងពីម៉ោង 3:00 រសៀល - 5:30 ល្ងាច និងនៅថ្ងៃព្រហស្បតិ៍ពីម៉ោង 2:30 រសៀល – 5:30 ល្ងាច (ម៉ោងនៅតំបន់បូព៌ា)។